



នាយក្រឹត្យ រដ្ឋបាល លើស្តីង ម.ក

**របាយការណ៍
ប្រចាំឆ្នាំ
២០២០**



នាយក្រឹត្យ រដ្ឋបាល លេខ ២០ ប.ក

មាតិកា

ចក្ខុវិស័យ បេសកកម្ម តម្លៃស្នូល	០៣
សារពីនាយកប្រតិបត្តិ	០៤
ប្រវត្តិក្រុមហ៊ុន	០៥
រចនាសម្ព័ន្ធរបស់ក្រុមហ៊ុន	០៦
ផលិតផល និងសេវាកម្ម	០៧
របាយការណ៍ហិរញ្ញវត្ថុ	០៩



ចក្ខុវិស័យ បេសកកម្ម តម្លៃស្នូល

ចក្ខុវិស័យ

ចក្ខុវិស័យរបស់ក្រុមហ៊ុនយើងខ្ញុំ គឺប្តេជ្ញាចិត្តក្លាយជាក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុដ៏ល្អឥតខ្ចោះនៅក្នុងប្រទេសកម្ពុជា ដើម្បីទទួលបាននូវទំនុកចិត្តពីនិយោជិត អតិថិជន និងសហគមន៍ តាមរយៈប្រតិបត្តិការដោយសុច្ឆរិត និងតម្លាភាពគ្រប់ពេលវេលា។

បេសកកម្ម

ដើម្បីបង្កើតភាពល្អឥតខ្ចោះនៃតម្លៃរបស់ភាគីពាក់ព័ន្ធ តាមរយៈការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដ៏ល្អបំផុត ដល់បុគ្គល និងសហគ្រាស ដើម្បីជម្រុញដល់សេដ្ឋកិច្ចប្រទេសកម្ពុជា។ តាមរយៈផលិតផលប្រកបដោយភាពច្នៃប្រឌិត សេវាកម្មបម្រើអតិថិជនដ៏ល្អឥតខ្ចោះ ការអភិវឌ្ឍបុគ្គលិក និងការប្តេជ្ញាចិត្តដើម្បីរក្សានិរន្តរភាព យើងខ្ញុំនឹងសម្រេចបាននូវមហិច្ឆតា និងព្យាយាមត្រួសត្រាយផ្លូវសម្រាប់ហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរឡើងសម្រាប់ឆ្នាំខាងមុខ។

តម្លៃស្នូល

នាយកដ្ឋាន ធ្វើតាមមតិស្នូល ៤ ដើម្បីសម្រេចបាននូវបេសកកម្មរបស់យើងខ្ញុំ៖

ក្រុមហ៊ុនហិរញ្ញវត្ថុដ៏ឆ្លើមនៅតំបន់អាស៊ី ប៉ាស៊ីហ្វិក

គុណតម្លៃ៖ ភាពច្នៃប្រឌិត ដើម្បីសម្រេចបាននូវលទ្ធផលឈ្នះ ឈ្នះ

ការរីកលូតលាស់៖ ត្រៀមរួចជាស្រេច ដើម្បីបន្តការសិក្សា និងការអភិវឌ្ឍជានិរន្តរភាព។

ទំនុកចិត្ត៖ ភាពស្មោះត្រង់ ការគោរព និងការបម្រើអតិថិជនឲ្យបានល្អ។

វិន័យ៖ ភាពក្លាហានក្នុងការទទួលខុសត្រូវ និងប្រតិបត្តិតាមផែនការអាជីវកម្ម។





នាយសិស្ស រ៉ូយ៉ាល់ លីស្ទីង ម.ក

សាររបស់នាយកប្រតិបត្តិ



ជំងឺរាតត្បាត កូវីដ-១៩ បាននាំមកនូវបញ្ហាប្រឈមដល់មនុស្សជន និងស្ថាប័ននានានៅទូទាំងពិភពលោក។ ដើម្បីធានាបាននូវសុវត្ថិភាពរបស់និយោជិក និងការបន្តអាជីវកម្ម យើងបានកំណត់នូវវិធានការសមស្របមួយចំនួន ដែលយើងអាចទ្រទ្រង់ប្រតិបត្តិការ ដែលកំពុងដំណើរការ ខណៈពេលដែលកាត់បន្ថយការគំរាមកំហែងនៃជំងឺរាតត្បាតរួមជាមួយគ្នា។ យើងតែងតែអនុវត្តតាមដំបូន្មានរបស់រាជរដ្ឋាភិបាលទាំងអស់ និងអាជ្ញាធរសុខភាពសាធារណៈ ព្រមទាំងអនុវត្តវិធានការណ៍ប្រុងប្រយ័ត្នជាមុន ចាប់ពីអនាម័យតឹងរឹង និងពិធីសារសម្អាត រហូតដល់ការរក្សាគម្លាតសុវត្ថិភាពនៅកន្លែងធ្វើការ និងការត្រួតពិនិត្យសីតុណ្ហភាពប្រចាំថ្ងៃ។ ក្រៅពីនេះយើងបានរៀបចំ វេទិកាឌីជីថល និងប្រព័ន្ធតាមអ៊ិនធឺណែត ដើម្បីភ្ជាប់ភាគីពាក់ព័ន្ធទាំងអស់សម្រាប់ការប្រជុំ ការបណ្តុះបណ្តាល និងការទំនាក់ទំនងផ្សេងៗ។ លើសពីនេះទៀត ប្រាក់បៀវត្ស និងអត្ថប្រយោជន៍ទាំងអស់សម្រាប់បុគ្គលិករបស់យើង គឺមិនមានការផ្លាស់ប្តូរទេ ការធ្វើដូច្នេះគឺដើម្បីរក្សាការពារមិនអោយពួកគាត់មានផលប៉ះពាល់ទៅលើជីវភាពរស់នៅប្រចាំថ្ងៃបន្ថែមទៀត។

ជាកិត្តិយសដែល ខ្ញុំបាទនឹងបានបង្ហាញលទ្ធផលអាជីវកម្មរបស់យើងនៅឆ្នាំ ២០២០ ។ យុទ្ធសាស្ត្ររយៈពេលវែងរបស់យើងនៅតែមានដដែលគឺ ស្វែងរកអាជីវកម្មថ្មី ផ្តល់ឧត្តមភាពប្រតិបត្តិការ និងបង្កើនដើមទុនសម្រាប់កំណើននាពេលអនាគត។ ជាលទ្ធផល ទ្រព្យសកម្មនៃក្រុមហ៊ុនរបស់យើងនៅតែកើនឡើង ១៨ ភាគរយ ហើយចំនួនអតិថិជនកើនឡើង ២៧ ភាគរយ បើប្រៀបធៀបនឹងចុងឆ្នាំ ២០១៩ ។ យើងគឺជាក្រុមហ៊ុនភតិសន្យាឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ហើយត្រៀមខ្លួនចូលរួមចំណែក ក្នុងកំណើនសេដ្ឋកិច្ចរបស់ប្រទេស ដោយបន្តជួយដល់សហគ្រាសធុនតូច និងមធ្យម និងផ្តល់ជូននូវអ្វីដែលពួកគេត្រូវការ និងវិនិយោគ នាពេលអនាគត។ លើសពីនេះទៀត ក្រុមហ៊ុនរបស់យើង បានផ្តល់ជូននូវគ្រោងការណ៍រៀបចំឥណទានសារឡើងវិញ សម្រាប់អតិថិជនដែលរងផលប៉ះពាល់ដោយសារជម្ងឺរាតត្បាតនេះផងដែរ។

យើងពិតជា កោតសរសើរចំពោះការចូលរួមចំណែក របស់បុគ្គលិកយើង និងការគាំទ្រពីម្ចាស់ភាគហ៊ុនក្នុងអំឡុងព្រឹត្តិការដែលមិនធ្លាប់មានពីមុនមក ដូចពេលនេះ។ យើងបានចាត់វិធានការចាំបាច់ដើម្បីការពារនិយោជិករបស់យើង និងកាត់បន្ថយការជះឥទ្ធិពលនៃផលប៉ះពាល់លើអាជីវកម្មរបស់យើង។ និយោជិករបស់យើងចាប់យកជំនាញថ្មី និងអភិវឌ្ឍន៍វិធានថ្មីដែលបានធ្វើឱ្យប្រសើរឡើងនូវរបៀប ដែលយើងប្រតិបត្តិការ។ យើងបានគ្រប់គ្រង និងចាប់យកឱកាស ដោយប្រើប្រាស់ពេលវេលានៃរោគរាតត្បាតនេះ ដើម្បីធ្វើការការផ្លាស់ប្តូរ ដែលធ្វើអោយយើងអាចងើបចេញពីបញ្ហានេះ ក្នុងជំហរកាន់តែរឹងមាំ និងប្រសើរជាងមុន។



នាយកដ្ឋាន រ៉ូយ៉ាល់ លីស៊ីង ម.ក

ប្រវត្តិក្រុមហ៊ុន

នាយកដ្ឋាន គ្រុប គឺជាកន្លែងដែលល្អបំផុតសម្រាប់សមត្ថភាពផ្នែកហិរញ្ញវត្ថុ

ក្រុមហ៊ុននាយកដ្ឋាន ហូឌីង លីមីធីត គឺជាក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុអន្តរជាតិមួយ ដែលបានបង្កើត នាយកដ្ឋាន រ៉ូយ៉ាល់ លីស៊ីង ម.ក ជាក្រុមហ៊ុនក្រោមចំណុះថ្មីមួយ នៅរាជធានីភ្នំពេញ ក្នុងខែមករា ឆ្នាំ ២០១៧ ។

ក្រុមហ៊ុននាយកដ្ឋាន រ៉ូយ៉ាល់ លីស៊ីង ម.ក គឺជាក្រុមហ៊ុនដែលវិនិយោគរួមគ្នាមួយ ដែលបង្កើតឡើងដោយក្រុមហ៊ុននាយកដ្ឋាន គ្រុប និងក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប។ អាជីវកម្មស្នូលរបស់ក្រុមហ៊ុនគឺភតិសន្យាហិរញ្ញវត្ថុចំពោះរថយន្ត និងគ្រឿងម៉ាស៊ីន។ យើងខ្ញុំផ្តល់ជូននូវឱកាសសម្រាប់បេក្ខជនទាំងអស់ដែលមានស្មារតីក្រុម ទឹកចិត្តបម្រើសេវាកម្ម គំនិតច្នៃប្រឌិតចូលរួមជាមួយពួកយើងខ្ញុំ។



ក្រុមហ៊ុននាយកដ្ឋាន ហូឌីង លីមីធីត គឺជាក្រុមហ៊ុនភតិសន្យាដែលបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុនតៃវ៉ាន់ ជាមួយនឹងបទពិសោធន៍អាជីវកម្មហិរញ្ញវត្ថុជាង៣៥ឆ្នាំ និងមានប្រតិបត្តិការនៅ តៃវ៉ាន់ ចិន ថៃ វៀតណាម ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក។ អាជីវកម្មស្នូលគឺ ផ្តល់សេវាហិរញ្ញវត្ថុចម្រុះដល់សហគ្រាសធុនតូច និង មធ្យម (SMEs) រួមបញ្ចូលទាំង ភតិសន្យា ការលក់ដោយបង់រំលស់ ការផ្តល់ហិរញ្ញវត្ថុ និងការផ្តល់ហិរញ្ញប្បទានដោយផ្ទាល់ ។

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ត្រូវបានគេទទួលស្គាល់ ថាជាក្រុមហ៊ុនដែលរឹងមាំ និងមានអាជីវកម្មចម្រុះ។ បង្កើតឡើងជាក្រុមហ៊ុនវិនិយោគទុនមួយ ដែលវិនិយោគក្នុងវិស័យជាច្រើន ដែលរួមមាន វិស័យទូតមនាគមន៍ ប្រព័ន្ធផ្សព្វផ្សាយ ធនាគារ ធានារ៉ាប់រង រមណីយដ្ឋាន ការអប់រំ អចលនទ្រព្យ ពាណិជ្ជកម្ម និងវិស័យកសិកម្ម ។



នាយកដ្ឋាន រ៉ូយ៉ាល់ លីស៊ីង ម.ក

រចនាសម្ព័ន្ធរបស់ក្រុមហ៊ុន

ការិយាល័យប្រធានក្រុមប្រឹក្សាភិបាល

ប្រធានក្រុមប្រឹក្សាភិបាល

ការិយាល័យនាយកប្រតិបត្តិ

នាយកគ្រប់គ្រង

នាយកដ្ឋានផ្នែកលក់

នាយកដ្ឋានផ្នែកហិរញ្ញវត្ថុ និង គណនេយ្យ

នាយកដ្ឋានផ្នែកវាយតម្លៃឥណទាន

នាយកដ្ឋានផ្នែកផែនការ

នាយកដ្ឋានផ្នែកបម្រើសេវាកម្ម អតិថិជន

នាយកដ្ឋានផ្នែកគ្រប់គ្រងប្រព័ន្ធ ព័ត៌មានវិទ្យា

នាយកដ្ឋានផ្នែកច្បាប់ និងប្រមូលទុន

នាយកដ្ឋានផ្នែកធនធានមនុស្ស និង រដ្ឋបាល



ផលិតផល និងសេវាកម្ម

សេវាកម្ម

ភតិសន្យាហិរញ្ញវត្ថុ គឺជាប្រភពមូលធនបត់បែនសម្រាប់សហគ្រាស និងបុគ្គល។ សម្រាប់សហគ្រាស វាផ្តល់ដើមទុនហិរញ្ញវត្ថុសម្រាប់វិនិយោគ ដែលរួមមានគ្រឿងម៉ាស៊ីន រថយន្ត (រថយន្តដឹកអ្នកដំណើរ រថយន្តក្រុង រថយន្តដឹកទំនិញ) និងសម្ភារៈបរិក្ខារការិយាល័យ។ សម្រាប់បុគ្គល វាផ្តល់ហិរញ្ញប្បទានសម្រាប់អតិថិជន ទៅលើរថយន្ត និងទំនិញប្រើប្រាស់បានយូរ។

គុណសម្បត្តិនៃហិរញ្ញប្បទាន

- នីតិវិធីនៃពាក្យសុំមានភាពឆាប់រហ័ស និងសាមញ្ញដើម្បីបំពេញតាមតម្រូវពេលវេលារបស់អតិថិជន
- ការផ្តល់ហិរញ្ញប្បទានរយៈពេលវែង និងការទូទាត់ថេរ ធ្វើឲ្យការគ្រប់គ្រងចំណាយកាន់តែមានភាពងាយស្រួល
- បញ្ញត្តិ និងលក្ខខណ្ឌបត់បែន ដោយគ្មានទ្រព្យបញ្ចាំ
- ប្រភពមូលនិធិជំនួស ដើម្បីការពារដើមទុនដែលមានស្រាប់សម្រាប់ការប្រើប្រាស់ផ្សេងទៀត






នាយកដ្ឋាន រ៉ូយ៉ាល់ លីស្ទីង ម.ក

ផលិតផល និងសេវាកម្ម

ភតិសន្យាហិរញ្ញវត្ថុក្នុងស្រុក

ភតិសន្យាហិរញ្ញវត្ថុក្នុងស្រុក ពាក់ព័ន្ធជាមួយក្រុមហ៊ុនភតិសន្យា ដែលតាងនាមឲ្យភតិកៈដើម្បី ទិញទ្រព្យពីអ្នកផ្គត់ផ្គង់ក្នុងស្រុក និងជួលត្រឡប់ទៅឲ្យភតិកៈវិញ តាមកាលវិភាគទូទាត់ប្រាក់ជួលក្នុងកិច្ចព្រម ព្រៀងភតិសន្យា។



ការលក់ និង ការជួលវិញ

ការលក់ និងជួលវិញ ពាក់ព័ន្ធជាមួយក្រុមហ៊ុនភតិសន្យា ដែលបានទិញទ្រព្យដែលកាន់កាប់ ដោយភតិកៈម្នាក់ ហើយជួលទ្រព្យដែលបានទិញនេះវិញ ទៅឲ្យភតិកៈម្នាក់នោះ ក្រោមភតិសន្យាហិរញ្ញវត្ថុ។ នៅក្នុងប្រតិបត្តិការលក់ និងជួលវិញ ភតិបតីក៏ជាអ្នកផ្គត់ផ្គង់ផងដែរ ។





ធាយលីស ភ្នំយ៉ាង លីមីតធីត ម.ក

របាយការណ៍ហិរញ្ញវត្ថុ

ប្រាក់ចំណូលសរុប

USD

13.95% ▲

2020

55,711,088

2019

48,887,316

ចំណូលសរុប

USD

9.88% ▲

2020

43,412,726

2019

39,506,901

មូលធនសរុប

USD

31.10% ▲

2020

12,298,362

2019

9,380,415

ចំណូលសរុប

USD

24.66% ▲

2020

11,501,908

2019

9,226,020

ចំណាយប្រតិបត្តិសរុប

PAX

30.63% ▲

2020

145

2019

111



ឆាយលីស រ៉ូយ៉ាល់ លីស៊ីង ម.ក

អាគារលេខ ២១៦B (ជាន់ទី៣), មហាវិថី ព្រះនរោត្តម(៤១),
សង្កាត់ ទន្លេបាសាក់, ខណ្ឌ បឹងកេងកង,
រាជធានី ភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា

ទូរសព្ទលេខ: (៨៥៥) ២៣ ៩០១ ៧២៨

ទូរសារ: (៨៥៥) ២៣ ៩០១ ៧៦៨

គេហទំព័រ: www.chailease.com.kh/Leasing